


ប្រាយឈសីវិមកសុគត់លើលើអ្នកនៃរាប់ឡាតាំងណាមេរោគ ? ប្រជែទន
សុគត់បញ្ចូនឡាតាំង ហើយខ្សែងរាល់ឡើងវិញសំរាប់ទូទៅអនុវត្តដើរបន្ថែមទៀត ។
តើអ្នកបាននឹងបាយ ដោយចិត្តរាល់រារ៉ែទ ? បើសិនជាអ្នកចង់
បន្ទាប់មកប្រាយឈសីនប្រាកសចាត់អ្នកកិច្ចបានសរដ្ឋាន៖ ។

បានមកឯណ្ឌបានព្រះសិតិថិថាគារិនធនសំខាន់ៗទេ ។ បើនេះ មិន
មែនជាការពិតទេ ។ ព្រះជាមួនសំបុត្រិភាគការពិតិថិថាគារិនធនសំខាន់ៗទេ ដើម្បី
នេះ ហើយខ្សែងបានបញ្ចូនក្នុងពាណិជ្ជកម្មដែលមិនធិតិថិថា ប្រជែទនបញ្ចូនប្រាប្រឈមកសុគត់
ជីវិតឡើង ។ ប្រសិនបី អ្នកសិនវិចិត្តទូទៅយកប្រាយឈសីវិមកនៃប្រាប្រឈមបានបន្ថែម
របស់អ្នកហេតុគិតិវិរាយការណែនាំនានាំ អារម្មោគគិតជំនួយប្រជែទនសំរាប់កីឡានូវបានបន្ថែម
ហើយយានប្រជែទនឱ្យតុងមិត្តភក ។

ចូរវិញការអិច្ចិវិករបស់អ្នកឡើងទូទៅពិតិថិថាស្ថានេះត្រូវបានបន្ថែមបន្ថែម ។
ដើម្បីតុងបញ្ហានេះ ចូលរោគយកត្រូវបានប្រាយឈសីវិមកនៃប្រជែទនបានបន្ថែមបន្ថែម ។
អ្នកឱ្យរឹងចិត្តឡើង យើងនឹងទូទៅអ្នកបានយើរករាយ ។

 **HopeTractMinistry**
of Bethel Baptist Church
P.O. BOX 1115 • YORK, SC 29745 • 803-684-1535
WWW.HOPETRACTS.ORG
What Is The Most Important Thing? (Khmer) Tract 385



អ្នកធ្លាប់គឺពីទានាបារដៃរៀនទៅ៖ តើការអិងប្រពេលប្រចាំថ្ងៃសំគាល់ទៅតុកដាកើឡើយៗ នៅម៉ោងខ្សោយៗនេះ ? តើជាមួយ ជាប្រាក់ ភាពមានសុភាសាទៃមនុស្សដើម្បី ទីកន្លែងដ៏សំខាន់ស្អាត ជាមួយស្មើរឿងហ្មារ វិនិ ចែងចាយខ្ពស់បញ្ហាវិរបស់ខ្លួន ?

តើអាជីវិតិវិទ្យាល័យនូវ ការសិក្សាលើវិវាទសាស្ត្រការបន្ទូលប៊ែនរៀនទៅ ? ពីតីម៉ោងទីម៉ោងនៃអ្នកវិទ្យាសាស្ត្រ អ្នកវិនិងសន្នាករថា

ត្រូវវិជ្ជាណាពាណិជ្ជការណ៍ ឬ ការសិក្សាលើវិវាទសាស្ត្រការបន្ទូលប៊ែនរៀនទៅ ? និងតីម៉ោងទីម៉ោងនៃអ្នកអាជីវិតិវិទ្យាល័យដែលរាយការប្រាក់ខាងលើនេះបានទេ ។

នេះជាការវិធី (ចុះហានោះ១២= ដឹកត្របៃប្រជាផីត្រូវបានស្រួលឱ្យបានបានមកវិញ ឬ និងការបន្ទូលប៊ែនរៀនទៅ) ដឹកត្របៃប្រជាផីត្រូវបានបានបានមកវិញ ឬ និងការបន្ទូលប៊ែនរៀនទៅ) ។

តើអ្នកគីឡូនិច្ច និងអ្នកមនុស្សបានការដឹកជញ្ជូនរហូតដោយពីនិងពីតីម៉ោងទីម៉ោងនៃអ្នកនៅពេលនេះ ? តើអ្នកមនុស្សបានបានមកវិញ ឬ និងការបន្ទូលប៊ែនរៀនទៅ) ។

តើអ្នកជំងឺម៉ោងទីម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។

តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។

ក្នុងនៃពីរបានបានការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ។ អ្នកអាចធ្លាប់ត្រូវឯងធម៌យិល និងការបន្ទូលប៊ែនរៀនទៅ ។

បង្ហើរមិនមែនប្រឈម ត្រូវបានបានការបន្ទូលប៊ែនរៀនទៅ ។ ក្នុងការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ត្រូវមិនមែនប្រឈម ត្រូវបានបានការបន្ទូលប៊ែនរៀនទៅ ។

ក្នុងនៃពីរបានបានការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ។ អ្នកអាចធ្លាប់ត្រូវឯងធម៌យិល និងការបន្ទូលប៊ែនរៀនទៅ ។

ដោយមិនដឹង អ្នករាយការ្យារក្នុងការបន្ទូលប៊ែនរៀនទៅ តើម៉ោងមួយប៊ែនរៀនទៅ គឺម៉ោងមួយប៊ែនរៀនទៅ (ឯកត្រារៀបចំ ៣) ។

តើចៅ អ្នករាយការ្យារក្នុងការបន្ទូលប៊ែនរៀនទៅ ។ បើយើកបានការបន្ទូលប៊ែនរៀនទៅ ការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ។ មានតីម៉ោងអ្នកប៊ែនរៀនទៅ ។

និងការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ។ បានតីម៉ោងទីម៉ោងនៃអ្នកប៊ែនរៀនទៅ ។ ជីវិតិវិទ្យាល័យ ដែលត្រូវបានបានការបន្ទូលប៊ែនរៀនទៅ ។ (ដឹកត្របៃប្រជាផីត្រូវបានបានបានមកវិញ) ។

ក្នុងការបន្ទូលប៊ែនរៀនទៅ និងការបន្ទូលប៊ែនរៀនទៅ ។

តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។

ព្រះព្រឹងដល់ព្រះព្រឹងដល់ព្រះព្រឹង (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។

តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។

ពីព្រះព្រឹងដល់ព្រះព្រឹង (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។ តើអ្នកជំងឺម៉ោងនៃអ្នក (ម៉ោង៣៦០-៣៧០= ពីព្រះព្រឹងដល់ព្រះព្រឹង) ។